

**ប្រកាស
ស្តីពី
ការកំណត់អត្រាការប្រាក់បញ្ញើមានកាលកំណត់**

សម្រេច

ធ្វើវិសោធនកម្មដោយប្រកាសលេខ ឆ៥-០៩-០១១ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់
អត្រាការប្រាក់បញ្ញើមានកាលកំណត់ ប្រាក់បញ្ញើទុនបម្រុងកាតព្វកិច្ច និងប្រាក់តម្កល់ធានាលើដើមទុនជាប្រភេទ
ប័ណ្ណដុល្លារអាមេរិក។

ប្រការ ១.- កំណត់អត្រាការប្រាក់បញ្ញើមានរយៈពេលកំណត់ជារៀង និងជាដុល្លារអាមេរិកសម្រាប់ផ្តល់ជូន
អតិថិជនដែលបានធ្វើប្រាក់នៅធនាគារជាតិនៃកម្ពុជាក្រៅពីអតិថិជនជាស្ថាប័នរដ្ឋដែលពាក់ព័ន្ធជាមួយថវិកាដូចត
ទៅ៖

ក- អត្រាការប្រាក់បញ្ញើជារៀង

- ប្រាក់បញ្ញើមានកាលកំណត់រយៈពេល៣ខែ ១.០០% ក្នុងមួយឆ្នាំ
- ប្រាក់បញ្ញើមានកាលកំណត់រយៈពេល៦ខែ ១.២០% ក្នុងមួយឆ្នាំ
- ប្រាក់បញ្ញើមានកាលកំណត់រយៈពេល ១ ឆ្នាំ ២.០០% ក្នុងមួយឆ្នាំ

ខ- (ធ្វើវិសោធនកម្មដោយប្រកាសលេខ ឆ៥-០៩-០១១ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៩)

អត្រាការប្រាក់លើប្រាក់បញ្ញើមានកាលកំណត់ ១ខែ ៣ខែ ៦ខែ ១ឆ្នាំ ដែលគ្រឹះស្ថាន
ធនាគារ និងហិរញ្ញវត្ថុ ដាក់ធ្វើនៅធនាគារជាតិនៃកម្ពុជា ជាប្រាក់ដុល្លារអាមេរិក ត្រូវបានផ្តល់
ជូនតាមអត្រា១/២ នៃ SIBOR (Singapore Inter-Bank Offered Rate)។

ប្រការ ២.- អត្រាការប្រាក់ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣ តទៅរហូត
ដល់មានការកែប្រែជាថ្មី។

ប្រការ ៣.- រាល់លិខិតបទដ្ឋានទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីស្មារតីនៃប្រកាសនេះត្រូវទុកជា
និរាករណ៍។

ប្រការ ៤.- អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គបេឡា អគ្គាធិការដ្ឋាន គ្រប់នាយកដ្ឋាន គ្រប់សាខា
ធនាគារជាតិនៃកម្ពុជាខេត្ត-ក្រុង និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវអនុវត្តម៉ឺងម៉ាត់នូវប្រកាសនេះតាមភារកិច្ច
រៀងៗខ្លួន។

ប្រការ ៥.- ប្រកាសនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ភ្នំពេញ, ថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៣

ទេសាភិបាល

ហត្ថលេខា និងត្រា: **ជា ចាន់តុ**